



၅၇။ ရာလိုက်နာ


ବିଷ୍ଣୁ / ଟେଲିଫୋନ୍ / ୦୯୯୮୫୪୧୦୦୭

కుమార కుమార	
ప్రశ్న	యింది... బోధ
ప్రశ్నలు/ప్రశ్నలు	ప్రశ్నలు/ప్రశ్నలు
పరిచారు	పరిచారు

- បានទ្រួតយល់រដ្ឋមន្ត្រីនូវក្រសួងពេទ្យ
 - បានទ្រួតយល់ព្រះរាជក្រឹត្យលេខ នស/កភត/០៨៩៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំអកជនរដ្ឋមន្ត្រីបាលនៃព្រះរាជសាធារណក្រឹត្យ
 - បានទ្រួតយល់ព្រះរាជក្រឹត្យលេខ ០៨/នស/៩៤ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើប្រាប់ស្តីពីការរៀបចំនិធានប្រព័ន្ធអេឡិចតាមរដ្ឋមន្ត្រី
 - បានទ្រួតយល់ព្រះរាជក្រឹត្យលេខ នស/កភម/០៩៩៦/៩៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើប្រាប់ស្តីពីការរៀបចំគ្រប់គ្រងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - បានទ្រួតយល់សេចក្តីក្រប់បង្កើតប្រព័ន្ធដែលបានរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ក្រសួងពិសេស

ច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារ និងពិធីសារទី២ ដើម្បីត្រួវឈានកម្មកិច្ចព្រមព្រំ
ស្តីពីរាលិជ្ជកម្មទាំងនេះក្រោមកិច្ចព្រមព្រំ ក្របខណ្ឌស្តីពីសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយក្នុងចំណោម
ប្រទេសសមាជិក នៃសមាគមប្រជាធាទិអាសុំអាគ្រួយ និងសាធារណរដ្ឋក្នុងវិសាល់សការានអនុម័តកាលពីថ្ងៃ
ទី២០ ខែធ្នូ ឆ្នាំ២០១៣ នាសម័យប្រជុំនៃកាលឯកទី១ និតិកាលទី៥ ហើយដើរក្នុងការប្រជាពលរដ្ឋ និងក្រុមក្រសួង និងគគិយប្រជុំនៃកាលឯកទី៤ និតិកាលទី៣
ហើយដើរក្នុងកាលឯកទី៣ នាសម័យប្រជុំនៃកាលឯកទី២ និងក្រុមក្រសួង និងគគិយប្រជុំនៃកាលឯកទី១



2015-16/2016-17

କ୍ଷୁଣ୍ଣ
ଶିଳ୍ପି

ହୃଦୟ ୨

អនុម័តយល់ព្រមទៀតិដីសារ និងពិធីសារទី២ ដើម្បីធ្វើឱសាងសម្ភារិច្ឆប្រព័ន្ធប្រជាធិបតេយ្យ សហគ្រប់ភីការសង្គមិច្ឆទល់ទាមរយកុងចំណោម ប្រទេសសមាជិកនៃសមាគមប្រជាជាតិអាសីអាគ្រឹយ៍ និងសាធារណរដ្ឋរដ្ឋរី ដែលបានចុះហត្ថលេខា នៅទីក្រុងបានកក ព្រះរាជាណាចក្រកម្ពុជា នាទីទី ៣០ ខែ វិច្ឆិក ឆ្នាំ ២០១០ និងនៅទីក្រុងបានកក សាធារណរដ្ឋរីក្នុងនៃសុំ នាទីទី ១៧ ខែ វិច្ឆិក ឆ្នាំ ២០១១ ហើយដែលមានអត្ថបទទាំងស្រុងត្រាប់មកជាមយនៈ។

కుచ్చల ۲۰

កដិស្សកិច្ចលំនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបន្ទាត់នីតិវិធី ដើម្បីអនុគតិធីសារ និងពិធីសារ ទី២ នេះ។

ଶ୍ରୀମଦ୍ଭଗବତ

ច្បាប់នេះ ត្រូវបានប្រកាសដើរការប្រព័ន្ធដុ

ເຜົ່າຕັກ:ບາຍກັດກັບ ເຕີ. ຊະ ພັກ ຖ້າ ۲۰۹۴

ମେସର୍ ଏଲାକ୍ସନ୍ ପିଲିଗ୍

ព្រះនាស្ត្រជំរាប់ និងព្រះរាជនាមក្រសួង នគរបាល សីហមុនី

ពានយកសចកីត្រាបបដីទលចាំយក្សោះមហាក្សត្រ

សមទេរយោទេសលុខា

ଲୋକପାତ୍ରଙ୍କାଳେଖା

ପାଠ୍ୟବିଜ୍ଞାନ

ପାତ୍ରଙ୍କ ମହାନ୍ତିରାଜୀବୀ ଶିଖିଲେ ଯେବେ କ୍ଷେତ୍ର ଦେଖିଲା

ពាណិជ្ជកម្មសង្គមរបស់ខ្លួន

សម្រចអគ្គមហាសនាបតីតេដ្ឋា ហិន សែន នាយកដឹម្ភនី

ទិន្នន័យព្រមទាំងសាស្ត្រភាគជាអ្នកប្រើប្រាស់នឹងការរាយការណ៍

ଶାନ୍ତିଜୀବି

ମୁଣ୍ଡ ଟେଲିଫ୍ରେଣ୍ସିଙ୍

ମେସିହା ସ.ମା

ଶ୍ରୀନାରାୟଣଙ୍କଳିକାରତ୍ତେଜନ୍ମବ୍ୟାୟ
ଗଦାନିକମ୍ପଟା ପ୍ରକଟି ଉପରେ ହେଉଥିବା ଏକ୍ ପାଠ୍ୟ



ព្រះនាមេរាណទម្រង់ខ្ពស់

ការគ្រោះនឹងបានអីខ្លួន

សេចក្តី: ៩ ខែ មិថុនា

క్విక్ ప్రాణ

ଶାନ୍ତିକୀର୍ତ୍ତନାବିଜ୍ଞାନ

ក្នុងការណើនកម្មក្នុង នៅ ព្រៃសិទ្ធិ មានប្រាក់ជាយថាទាំង ឯកឧត្តមាសារធ្លាសិទ្ធិនេះជានាំ

អាស្រែយហេតុនេះ សម្រួលអគ្គមហាថ្ឋានបាត់កៅពោ ធមូន សេដ នាយករដ្ឋមន្ត្រីនៃក្រោងភាពរាជក្រឹតា ដោយមានសិទ្ធិពេញលេញតាមអំណុចដែលចូលចិតនប្រតិបត្តិន បានឯ ហត្ថលេខាលើសិទ្ធិ បច្ចាជនេះ។

ກອດຕາនີ້ແມ່ນພົບເປົ້າໃຫຍ້ ຂະໜາ ສູງ ແລ້ວ ປັບປຸງ ປູ້ ພົບເປົ້າ ເພື່ອ



ପିଲ୍ଲାତମନ୍ଦିରରେ କାଳାଳିଜଣାରେ ହେଲା କ୍ଷେତ୍ର



ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

រដ្ឋបាល
Royal Government

N° 154-1.F.P

ជាតិ សាសនា ព្រះមហាក្សត្រ
Nation Religion King

Phnom Penh, November 15, 2011

DELEGATION OF FULL POWER

- Having seen the Constitution of the Kingdom of Cambodia;
- Having seen the Royal Decree No. NS/RKT/0908/1055 dated 25 September 2008 on the Composition of the Royal Government of Kingdom of Cambodia;
- Having seen the Royal Decree No. 02/NS/94 dated 20 July 1994 on the Organization and the Functioning of the Council of Ministers;
- Having seen the Royal Decree No. NS/RKM/1207/034 dated 08 December 2007 promulgating the adoption of Framework Agreement on ASEAN-Korea Free Trade Area;
- Referring to the request of the Ministry of Economy and Finance.

THE ROYAL GOVERNMENT OF CAMBODIA

Delegates herewith full power to H.E. CHAM PRASIDH, Senior Minister, Minister of Commerce and Minister in charge of the ASEAN Economic Minister, to sign, on behalf of the Royal Government of Cambodia, the Second Protocol to amend the Agreement on Trade in Goods under the Framework Agreement on Comprehensive Economic Cooperation among the Governments of Member Countries of the Association of Southeast Asian Nations and the Republic of Korea.

This power includes the power of delegation.

In witness whereof, the undersigned, Samdech Akka Moha Sena Padei Techo HUN SEN, Prime Minister of the Kingdom of Cambodia, with the full powers duly entrusted to him, has signed this delegation of full power.



Samdech Akka Moha Sena Padei Techo HUN SEN



**SECOND PROTOCOL TO AMEND THE AGREEMENT ON
TRADE IN GOODS UNDER THE FRAMEWORK
AGREEMENT ON COMPREHENSIVE ECONOMIC
COOPERATION AMONG THE GOVERNMENTS OF THE
MEMBER COUNTRIES OF THE ASSOCIATION OF
SOUTHEAST ASIAN NATIONS AND THE REPUBLIC OF
KOREA**

The Governments of Brunei Darussalam, the Kingdom of Cambodia, the Republic of Indonesia, the Lao People's Democratic Republic, Malaysia, the Republic of the Union of Myanmar, the Republic of the Philippines, the Republic of Singapore, the Kingdom of Thailand and the Socialist Republic of Viet Nam, Member Countries of the Association of Southeast Asian Nations (hereinafter referred to collectively as "ASEAN" or "ASEAN Member Countries" or individually as "ASEAN Member Country"), and the Republic of Korea (hereinafter referred to as "Korea") (hereinafter referred to individually as "the Party" and collectively as "the Parties"),

RECALLING the Agreement on Trade in Goods under the Framework Agreement on Comprehensive Economic Cooperation Among the Governments of the Member Countries of the Association of Southeast Asian Nations and the Republic of Korea (hereinafter referred to as the "Agreement"), signed in Kuala Lumpur, Malaysia on the twenty-fourth day of August 2006;

RECOGNISING that nothing in the Agreement precludes Parties from unilaterally accelerating and/or improving tariff commitments made under the Agreement;

DESIRING to clarify the provisions related to the acceleration of the implementation of concessions and the incorporation of new goods into such concessions as referred to in